



វត្តសាមគ្គីធម្មិការាម

WATT SAMAKKI DHAMMIKARAM

26 Rugby Road Brooklyn, NY 11226

www.wattsamakki.org Tel: 718 856-8918

EP/WSD
22 MAR 2022



បុណ្យចូលឆ្នាំខ្មែរ



ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥

អាត្មាភាពជាព្រះសង្ឃ និងជាអគ្គនាយក ប្រធាន លោកអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទក្នុង វត្តសាមគ្គីធម្មិការាម ក្នុងឱកាសឆ្នាំថ្មី សូមប្រសិទ្ធិពរជ័យ សិរីសួស្តី សុភមង្គល ដល់ប្រជាពលរដ្ឋ ខ្មែរគ្រប់រូប ឱ្យជួបតែពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ឆ្នាំថ្មី ចូលមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១០:០០ នាទីព្រឹក អាស្រ័យដូចជំរាបជូនខាងលើនេះ អាត្មាភាព យើងខ្ញុំទាំងអស់គ្នា ជាគណៈកម្មការ វត្តសាមគ្គីធម្មិការាម សូមគោរពអញ្ជើញ ញាមញាតិ បងប្អូន ប្រុសស្រី ពុទ្ធបរិស័ទជិតឆ្ងាយ គ្រប់មជ្ឈដ្ឋាន មេត្តាចូលរួមពិធី បុណ្យចូលឆ្នាំថ្មីនេះ ឱ្យបានច្រើនកុះករ ដើម្បីសន្សំ បុណ្យ ទាន សីល ភាវនា គ្រប់ៗរូប និងបង្ហូរកូល ឧទ្ធិសកុសល ជូនមាតាបិតា ញាតិការទាំង ៧ សន្តាន ដែលបានស្លាប់ទៅកាន់បរលោក ។

កម្មវិធីចូលឆ្នាំខ្មែរ

- ថ្ងៃព្រហស្បតិ៍-សុក្រ ១៣-១៤កើត ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤-១៥ ខែ មេសា ឆ្នាំ ២០២២ ម៉ោង ០៩: ៣០ នាទីព្រឹក ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ នមស្ការ សមាទានសីល ចម្រើនព្រះបរិត្ត និង សម្តែងធម៌ទេសនារាប់បាត្រ វេរចង្កាន់ប្រគេនព្រះសង្ឃ ។
- ថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០២២ ម៉ោង ០៩: ៣០ នាទីព្រឹក ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ នមស្ការ សមាទានសីល ចម្រើនព្រះបរិត្ត និង សម្តែងធម៌ទេសនារាប់បាត្រ វេរចង្កាន់ប្រគេនព្រះសង្ឃ ។
- ម៉ោង ០១:០០ នាទីថ្ងៃត្រង់ ជួបជុំគ្នា ដង្ហែក្បួនតាមផ្លូវមុខវត្ត ស្រង់ទឹកព្រះ មានសម្តែងរបាំជូនពរ និង របាំត្រុដិ ព្រមទាំងរាំច្រៀងកម្សាន្តចិត្តតាមប្រពៃណីជាតិខ្មែរទៀតផង ។
- ថ្ងៃអាទិត្យ ១រោច ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែ មេសា ឆ្នាំ ២០២២ ម៉ោង ០៩: ៣០ នាទីព្រឹក ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ នមស្ការ សមាទានសីល ចម្រើនព្រះបរិត្ត និង បង្ហូរកូល(អដ្ឋិធាតុ)រាប់បាត្រ វេរចង្កាន់ប្រគេនព្រះសង្ឃ ដារឆ្លងបញ្ចប់កម្មវិធីបុណ្យ ។

HAPPY CAMBODIAN NEW YEAR

Watt Samakki is pleased to inform you that Cambodian New Year will start on April 14-16, 2022. In addition, we will celebrate the last day of our New Year on April 17 (Sunday). We would like to invite everyone to come and join to celebrate the year of the Tiger. The events are as followed:

Thursday-Friday (April 14 -15, 2022)

9:30 am: Gathering at the temple, paying respect to the Triple Gems, Observing the Five precepts, Dharma talk, and offering Alms. Buddhist monks will have lunch and dedicate merits to the departed family members that are no longer with us in our world.

Saturday (April 16, 2022)

9:30 am: Gathering at the temple, paying respect to the Triple Gems, Observing the Five precepts, Dharma talk, and offering Alms. Buddhist monks will have lunch and dedicate merits to the departed family members that are no longer with us in our world.

1:00 pm: Cambodian New Year parade on the street, starting in front of the temple (Rugby Rd. between Caton Ave and Church Ave), bathe Buddha statue with holy water, Robam Chunpor, Robam Trud, and dance to the music etc...


Sunday (April 17, 2022)

9:30 am: Gathering at the temple, paying respect to the Triple Gems, Observing the Five precepts, Dharma talk, and offering Alms. Buddhist monks will have lunch and dedicate merits to the departed family members that are no longer with us in our world.

On this occasion of Cambodian New Year, we would like to bless everyone with longevity, beauty, happiness, and strength forever.

Sincerely Yours,

Abbot



Ven. Rithy Sun

Chairman



Kenny Seng

President



Parima In